

# ព្រឹត្តិបត្រ ដាក់ដំណើរការផលិតផលធានារ៉ាប់រងអាយុជីវិតលើគ្រោះថ្នាក់ចរាចរណ៍តាមប្រព័ន្ធខ្ទីរដីថលដំបូងនៅកម្ពុជា

ប្រភពឯកសារ ៖ កាសែតកោះសន្តិភាព


រាជធានីភ្នំពេញ, ប្រទេសកម្ពុជា ថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២១ ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក គឺជាកត្តាចម្បងមួយនៃការស្លាប់ និងរបួសនៅព្រះរាជាណាចក្រកម្ពុជា ដែលជាមធ្យមមានចំនួន ១៣.៧០០ នាក់ ទទួលរងរបួស និងមរណភាពចំនួន ៥.៤ នាក់ ជារៀងរាល់ថ្ងៃ ។ មិនត្រឹមតែប៉ុណ្ណោះ ការចំណាយលើការថែទាំសុខភាពនៅឆ្នាំ ២០២០ មានទំហំជាទឹកប្រាក់ដល់ទៅ ៨០០ លានដុល្លារអាមេរិក សម្រាប់ករណីដែលតម្រូវឱ្យមានការស្នាក់នៅព្យាបាលនៅមន្ទីរពេទ្យ និងសេវាវេជ្ជសាស្ត្រផ្សេងៗ ដែលនេះជាចំណាយដែលប្រជាជនជាច្រើនត្រូវចំណាយដោយខ្លួនឯង ។

ដើម្បីជួយប្រជាជនកម្ពុជាក្នុងការរៀបចំផែនការហិរញ្ញវត្ថុ សម្រាប់គ្រោះថ្នាក់ដែលមិននឹកស្មានដល់ ក្រុមហ៊ុនព្រឹត្តិបត្រសុខភាពកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅកម្ពុជាបានដាក់ដំណើរការផលិតផលធានារ៉ាប់រង PRU សុវត្ថិភាពខ្ញុំ ដែលជាកញ្ចប់ធានារ៉ាប់រងអាយុជីវិតផ្ទាល់ខ្លួនតាមប្រព័ន្ធខ្ទីរដីថលដែលប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ។

ផលិតផលធានារ៉ាប់រង PRU សុវត្ថិភាពខ្ញុំ ផ្តល់អត្ថប្រយោជន៍សម្រាប់ហេតុការណ៍ដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ដូចខាងក្រោម ៖

- ១. ករណីបាក់ឆ្អឹង
- ២. ករណីបាក់បង់ដៃ/ជើងម្ខាង
- ៣. អត្ថប្រយោជន៍ករណីសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រចាំថ្ងៃ ដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍
- ៤. ករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដោយសារគ្រោះថ្នាក់ចរាចរណ៍ ។

អតិថិជនអាចទិញផលិតផលធានារ៉ាប់រង PRU សុវត្ថិភាពខ្ញុំ នៅលើកម្មវិធីសុខភាព Pulse by Prudential (Pulse) ក្នុងតម្លៃចាប់ពី ៧,២៥ ដុល្លារប៉ុណ្ណោះ ក្នុងមួយឆ្នាំ ហើយអតិថិជនអាចធ្វើការជ្រើសរើសកញ្ចប់ផលិតផលដែលសមស្របនឹងតម្រូវការរបស់ពួកគេ ដែលមានរហូតដល់ទៅ ៤ ប្រភេទកញ្ចប់ ។ ផលិតផលធានារ៉ាប់រង PRU សុវត្ថិភាពខ្ញុំ ផ្តល់ភាពងាយស្រួលក្នុងការទិញ ព្រោះអតិថិជនអាចដំណើរការទិញផលិតផលនេះ នៅលើតេឡេកម្មវិធីសុខភាព Pulse ដោយវិធីងាយៗ និងចំណាយពេលខ្លី ។ បណ្តុំសន្យារ៉ាប់រងនឹងត្រូវបានចេញជូនភ្លាមៗ ហើយអតិថិជនអាចគ្រប់គ្រងបណ្តុំសន្យារ៉ាប់រងរបស់ខ្លួន និងធ្វើបច្ចុប្បន្នភាពព័ត៌មានលម្អិតផ្សេងៗ ក៏ដូចជាការទាមទារសំណងបានគ្រប់ពេលវេលា ២៤/៧ តាមរយៈកម្មវិធី Pulse ដោយងាយស្រួលនៅផ្ទះរបស់ពួកគេ ។



<p><b>កញ្ចប់មូលដ្ឋានគ្រោះថ្នាក់ ចរាចរណ៍សម្រាប់ម៉ូតូ</b></p> <p>អត្ថប្រយោជន៍ ករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ 1,000 USD</p> <p>អត្ថប្រយោជន៍ករណីបាត់បង់ដៃ/ជើងម្ខាង 500 USD</p> <p>អត្ថប្រយោជន៍ករណីបាក់ឆ្អឹង 200 USD</p> <p>អត្ថប្រយោជន៍ករណីសម្រាកនៅមន្ទីរពេទ្យ 10 USD</p> <p>ស្រ្តី <b>\$7.25/ឆ្នាំ</b> បុរស <b>\$11.00/ឆ្នាំ</b></p>	<p><b>កញ្ចប់មូលដ្ឋានគ្រោះថ្នាក់ ចរាចរណ៍តាមដងផ្លូវទូទៅ</b></p> <p>អត្ថប្រយោជន៍ ករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ 1,000 USD</p> <p>អត្ថប្រយោជន៍ករណីបាត់បង់ដៃ/ជើងម្ខាង 500 USD</p> <p>អត្ថប្រយោជន៍ករណីបាក់ឆ្អឹង 200 USD</p> <p>អត្ថប្រយោជន៍ករណីសម្រាកនៅមន្ទីរពេទ្យ 10 USD</p> <p>ស្រ្តី <b>\$10.75/ឆ្នាំ</b> បុរស <b>\$16.25/ឆ្នាំ</b></p>
<p><b>កញ្ចប់មាស</b></p> <p>អត្ថប្រយោជន៍ ករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ 5,000 USD</p> <p>អត្ថប្រយោជន៍ករណីបាត់បង់ដៃ/ជើងម្ខាង 2,500 USD</p> <p>អត្ថប្រយោជន៍ករណីបាក់ឆ្អឹង 200 USD</p> <p>អត្ថប្រយោជន៍ករណីសម្រាកនៅមន្ទីរពេទ្យ 50 USD</p> <p>ស្រ្តី <b>\$46.75/ឆ្នាំ</b> បុរស <b>\$67.24/ឆ្នាំ</b></p>	<p><b>កញ្ចប់ប្រាក់</b></p> <p>អត្ថប្រយោជន៍ ករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ 2,500 USD</p> <p>អត្ថប្រយោជន៍ករណីបាត់បង់ដៃ/ជើងម្ខាង 1,250 USD</p> <p>អត្ថប្រយោជន៍ករណីបាក់ឆ្អឹង 200 USD</p> <p>អត្ថប្រយោជន៍ករណីសម្រាកនៅមន្ទីរពេទ្យ 25 USD</p> <p>ស្រ្តី <b>\$24.24/ឆ្នាំ</b> បុរស <b>\$35.37/ឆ្នាំ</b></p>

I. Vocabulaire : Retrouvez les bonnes traductions des mots ci-dessous :

ទាមទារសំណង	ផលិតផលធានារ៉ាប់រងអាយុជីវិត	ប្រព័ន្ធខ្ចីជីថល	ផ្លូវគោក	កត្តាចម្បង	ជាមធ្យម
មរណភាព	សេវាវេជ្ជសាស្ត្រ	ហិរញ្ញវត្ថុ	ក្រុមហ៊ុនព្រូជីនសល	ជាអចិន្ត្រៃយ៍	អតិថិជន
បណ្ណសន្យារ៉ាប់រង	ធ្វើបច្ចុប្បន្នភាព				

Assurance de santé	La finance	La route	Mourir	Réclamer le remboursement
Le facteur principal	Les clients	Actualiser	La carte d'assurance	En permanence
Système numérique	En moyen	Prudential	Services médicaux	

II. Faites des phrases avec des mots ci-dessous.

ជាមធ្យម	សេវាវេជ្ជសាស្ត្រ	ធានារ៉ាប់រង	អតិថិជន	ទាមទារសំណង
---------	------------------	-------------	---------	------------

III. Répondez aux questions suivantes.

- ១-តើមូលហេតុចម្បងនៃការស្លាប់ និងរបួសរបស់ប្រជាជនខ្មែរគឺបណ្តាលមកពីអ្វី?
- ២-ក្រុមហ៊ុនព្រូជីនសល (Prudential) ជាក្រុមហ៊ុនផ្តល់សេវាអ្វី?
- ៣-តើ « ផលិតផលធានារ៉ាប់រង PRU សុវត្ថិភាពខ្ញុំ » ជាអ្វី? ផ្តល់អត្ថប្រយោជន៍អ្វីខ្លះ ពេលអតិថិជនមានគ្រោះថ្នាក់ចរាចរណ៍?
- ៤-តើអតិថិជនអាចទិញ « ផលិតផលធានារ៉ាប់រង PRU សុវត្ថិភាពខ្ញុំ » បានរបៀបណា?
- ៥-តើ « ផលិតផលធានារ៉ាប់រង PRU សុវត្ថិភាពខ្ញុំ » មានប៉ុន្មានកញ្ចប់? អ្វីខ្លះ?
- ៦-ប្រសិនបើអ្នកទិញ « កញ្ចប់ធានារ៉ាប់រង PRU សុវត្ថិភាពខ្ញុំ » តើអ្នកជ្រើសរើសយកកញ្ចប់ណាដែរ? ព្រោះអ្វី?

IV. Production écrite.

តើសេវាធានារ៉ាប់រងគ្របដណ្តប់លើផ្នែកអ្វីខ្លះ? សម្រាប់អ្នកផ្ទាល់តើអ្នកគិតថាការទិញសេវាធានារ៉ាប់រងមានសារៈសំខាន់ដែរឬទេ? ចូរពន្យល់។ ប្រសិនបើអ្នកត្រូវទិញសេវាធានារ៉ាប់រង តើអ្នកទិញសេវាគ្របដណ្តប់លើផ្នែកអ្វី (ឬអ្វីខ្លះ)? ហេតុអ្វី?